

ថ្នាំបង្ការរោគ

ចាក់ថ្នាំបង្ការ ដើម្បីឲ្យអ្នកនៅមានសុខភាពល្អ

ថ្នាំបង្ការរោគ គឺជាការចាក់ថ្នាំបង្ការដែលរក្សាអ្នកកុំឲ្យឈឺថ្នាត់


តើហេតុអ្វីបានជាខ្ញុំត្រូវការ ថ្នាំបង្ការរោគ?

មានជំងឺជាច្រើននៅក្នុងសហរដ្ឋអាមេរិក ដែលកាលពីមុនបានធ្វើឲ្យមនុស្សឈឺថ្នាត់ខ្លាំងណាស់ កំពុងតែសាបសូន្យ។ មូលហេតុដ៏ចម្បងមួយ គឺការប្រើថ្នាំបង្ការរោគ។ ថ្នាំបង្ការរោគជួយការពារជំងឺនានា ដែលអាចឆ្លងពីមនុស្សម្នាក់ ទៅម្នាក់ទៀត។ នៅពេលអ្នកចាក់ថ្នាំបង្ការដែលអ្នកត្រូវការ អ្នកការពារខ្លួនអ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នកកុំឲ្យឈឺថ្នាត់។

តើថ្នាំបង្ការរោគមានប្រសិទ្ធិភាពយ៉ាងណា?

ថ្នាំបង្ការរោគ គឺបានផលិតចេញពីវិស្វកម្ម (ក៏ហៅថា មេរោគ ដែរ) ដែលបណ្តាលឲ្យមានជំងឺ។ មេរោគត្រូវបានប្រើដើម្បីផលិតថ្នាំបង្ការរោគ គឺជាបាន "ងាប់" ឬខ្សោយ។ វានឹងមិនធ្វើឲ្យអ្នកឈឺថ្នាត់ទេ។ ផ្ទុយទៅវិញ វានឹងជួយខ្លួនប្រាណរបស់អ្នក ប្រយុទ្ធនឹងមេរោគ និងជំងឺនានាដែលវាបណ្តាលឲ្យឈឺថ្នាត់។

តើអ្នកណាត្រូវការ ថ្នាំបង្ការរោគ?




តើមានប្រតិកម្មបន្ទាប់បន្សំឬទេ?

មនុស្សខ្លះមានប្រតិកម្មបន្ទាប់បន្សំ បន្ទាប់ពីគេបានចាក់ថ្នាំបង្ការ។ ប្រតិកម្មទាំងនេះនឹងរំលែងមានទៀត ក្នុងពេលមួយ ឬពីរថ្ងៃ។

មនុស្សខ្លះក៏មានប្រតិកម្មបន្ទាប់បន្សំអាក្រក់ បន្ទាប់ពីគេបានចាក់ថ្នាំបង្ការ។ ភាគច្រើននៃពេល វានឹងកើតឡើងក្នុងពេលពីរបីនាទី ឬពីរម៉ោងបន្ទាប់ពីបានចាក់ថ្នាំបង្ការ។



ឈឺ/ឡើងក្រហម កន្ទួលបន្តិចបន្តួច គ្រុនស្រាល



ពិបាកដកដង្ហើម វិលមុខ កន្ទួល/រមាស់ ហើមបំពង់ក

តើខ្ញុំត្រូវការ ថ្នាំបង្ការរោគប្រភេទអ្វី?

តារាងនៅម្ខាងទៀត បង្ហាញថ្នាំចាក់បង្ការប្រភេទអ្វីដែលមនុស្សពេញវ័យ និងក្មេងៗត្រូវការ។ មនុស្សពេញវ័យមិនបាច់ចាក់ថ្នាំបង្ការទាំងអស់ទេ ក្នុងខណៈក្មេងៗអាចនឹងត្រូវការថ្នាំចាក់បង្ការច្រើនជាង។ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក ដើម្បីសាកសួរថាអ្នកត្រូវការថ្នាំចាក់បង្ការណាមួយ។

សំរាប់ព័ត៌មានបន្ថែម សូមទៅមើល៖ www.vaccines.gov

ឈ្មោះវេជ្ជបណ្ឌិតខ្ញុំ: _____
លេខទូរស័ព្ទវេជ្ជបណ្ឌិតខ្ញុំ: _____

Translated by: Sary Hem

ចាក់ថ្នាំបង្ការ* ដើម្បីឲ្យអ្នកនៅមានសុខភាពល្អ ទៅជួបវេជ្ជបណ្ឌិតរបស់អ្នក សំរាប់ការពិនិត្យសព្វគ្រប់* និងចាក់ថ្នាំបង្ការថ្មី* ដែលអ្នកត្រូវការ។

ការចាក់ថ្នាំបង្ការដែលបានគូសនៅខាងក្រោម គឺត្រូវការសំរាប់: _____ (ឈ្មោះ) _____ (អាយុ)
 ការជួបពិគ្រោះរបស់អ្នកបន្ទាប់ទៀតគឺ: _____ (កាលបរិច្ឆេទ) _____ (ពេលវេលា) _____ (ព្រឹក/ល្ងាច) _____ (ខែ/ថ្ងៃ/ឆ្នាំកំណើត)

តើវាហៅ ជាអ្វី?	តើអ្នកណាត្រូវការវា?			តើថ្នាំបង្ការ* ជួយការពារជំងឺអ្វី?	តើជំងឺបណ្តាលឲ្យមានអ្វី?
	តែក្មេងៗ**	ក្មេងៗ* និង* មនុស្សពេញវ័យ	តែមនុស្ស* ពេញវ័យ		
<input type="checkbox"/> DTaP ឬ Td/ Tdap		X		ខាន់ស្លាក់ តេតាណុស ក្អកខ្នងៗ	គ្រុនក្តៅ ឈឺបំពង់ក ចុះខ្សោយ អាច បណ្តាលឱ្យមានការខូចខាតដល់បេះដូង និង សរសៃប្រសាទ គ្រុនក្តៅ ជាប់ក ពិបាកលេប អាននាំឱ្យមានការ ពិបាកដកដង្ហើម ក្អកខ្នង ហូរសម្បោរ ដង្ហើមអាក់ៗរបស់ទារក អាចនាំឱ្យឆ្លងរោគចូលសួត
<input type="checkbox"/> ផ្កាយសាយ ធំ		X		ផ្កាយសាយធំ	គ្រុនក្តៅ ឈឺបំពង់ក ក្អក ឈឺសាច់ដុំ អាននាំឱ្យ ឆ្លងរោគចូលសួត
<input type="checkbox"/> HepA		X		រលាកថ្លើមប្រភេទ A	អស់កម្លាំង ភ្នែកនិងស្បែកឡើងលឿង អាចនាំ ឱ្យមានជំងឺថ្លើម តម្រងនោម និង ឈាម
<input type="checkbox"/> HepB		X		រលាកថ្លើមប្រភេទ B	ចុះខ្សោយ ភ្នែកនិងស្បែកឡើងលឿង អាចនាំឱ្យ ខូចខាតថ្លើម
<input type="checkbox"/> Hib		X		ហេម៉ូហ្វីលុស ប្រភេទបី	អាចនាំឱ្យឆ្លងរោគចូលសួត និង ស្រទាប់ជុំវិញ ខួរក្បាលនិងខ្នងខ្នង
<input type="checkbox"/> HPV		X		ជំងឺឆ្លងតាមការប៉ះពាល់គ្នា	ប្រសូបប្រដាប់ភេទ (Genital warts) អាចនាំឱ្យ កើតជំងឺមហារីកប្រភេទផ្សេងៗគ្នា
<input type="checkbox"/> IPV	X			ស្វិតសាច់ដុំ	ឈឺបំពង់ក គ្រុនក្តៅ និង ឈឺក្បាលអាចធ្វើឱ្យ រាងកាយលែងអាចធ្វើចលនាបាន
<input type="checkbox"/> MenACWY ឬ MenB		X		រោគរលាកស្រោមខួរក្បាល	គ្រុនក្តៅភ្លាមៗ និង ជាប់ក អាចនាំឱ្យមានការ ឆ្លងរោគទៅស្រទាប់ជុំវិញខួរក្បាលនិងខ្នងខ្នង
<input type="checkbox"/> MMR		X		កញ្ជើល	គ្រុនក្តៅ ឡើងកន្ទួលស្បែក ហូរសម្បោរ ក្អក និង ភ្នែកឡើងក្រហម អាចនាំឱ្យឆ្លងរោគចូលសួត
				សាលាទេន	គ្រុនក្តៅ ឈឺក្បាល និង ហើមក្រពេញដែល ផលិតទឹកមាត់ អាចនាំឱ្យឆ្លងរោគចូលស្រទាប់ ជុំវិញខួរក្បាលនិងខ្នងខ្នង
				ស្នួច	គ្រុន ហើមក្រពេញ និងកន្ទួល
<input type="checkbox"/> PCV13 ឬ PPSV23		X		ជំងឺរលាកសួត	ការឆ្លងរោគចូលសួត អាននាំឱ្យមានការឆ្លង រោគចូលឈាម
<input type="checkbox"/> RV1 ឬ RV5		X		រ៉ូតាវីរុស	គ្រុន ក្អកចង្កោរ និងរាកអាចម៍
<input type="checkbox"/> អុតតូច	X			អុតស្វាយ	គ្រុនក្តៅនិងឡើងកន្ទួលរមាស់
<input type="checkbox"/> អុតធំ			X	មហាអុត	កន្ទួល និងពងបែក ឈឺខ្លាំងណាស់

* ក្មេងៗអាយុ 0 ទៅ 18 ឆ្នាំ រក្សាអ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក ឲ្យមានសុខភាពល្អ។ ចូរចាក់ថ្នាំការពារខ្លួនអ្នក។